

សេវាកម្ម ធនាគារឈីហ្វ

Chief Bank Retail Banking



ប្រាក់បញ្ញើ
Deposits



ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ
ATM



គណនានិងបុរេប្រទាន
Loans & Advances



សេវាធនាគារឈីហ្វចល័ត
CHIEF MOBILE



សេវាកម្មពាណិជ្ជកម្ម
Trade Services



CSS



ការផ្ញើប្រាក់
Remittances



បាកង
BAKONG



ការប្តូររូបិយប័ណ្ណបរទេស
Foreign Exchange



កម្ចីប្រាក់តាមទូរស័ព្ទដៃ
Chief Easy

ការិយាល័យកណ្តាល

ទូរស័ព្ទ : (+៨៥៥) ២៣ ៩០០ ៨៧៨
ទូរសារ : (+៨៥៥) ២៣ ៩០០ ៨៥៨
ផ្ទះលេខ ២០១ ផ្លូវ ២១១ កែងនឹងផ្លូវ៧០ ភូមិ១
សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាខាច្បារអំពៅ

ទូរស័ព្ទ : (+៨៥៥) ២៣ ២៣០ ៤៨៨
ទូរសារ : (+៨៥៥) ២៣ ២៣០ ៤៧៧
អគារលេខ ២ II ០០៤៦ ផ្លូវជាតិលេខ១ ភូមិដើម
ស្លែង សង្កាត់ច្បារអំពៅទី២
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សាខាផ្សារអូឡាំពិក

ទូរស័ព្ទ : (+៨៥៥) ២៣ ២១២ ៨៧៨
ទូរសារ : (+៨៥៥) ២៣ ២១២ ៨៧៩
ផ្ទះលេខ ២០២១ និង២១២ សេ ផ្លូវ ២១២
សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សាខាព្រះនរោត្តម

ទូរស័ព្ទ : (+៨៥៥) ២៣ ៩០០ ៨៧៩
ទូរសារ : (+៨៥៥) ២៣ ៩០០ ៨៥៩
អគារលេខ ៣២ មហាវិថីព្រះនរោត្តម (លេខ៤១)
កែងផ្លូវលេខ៣១៦ ភូមិ១០ សង្កាត់ផ្សារកណ្តាលទី២
ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាខាអ៊ីអនមានជ័យ

ទូរស័ព្ទ : (+៨៥៥) ២៣ ៩៩៨ ៨៧៨
ផ្សារទំនើបអ៊ីអនមានជ័យ បន្ទប់លេខអេហ្វ០៣៣
ជាន់ទី០១ មហាវិថីសម្តេច ហ៊ុនសែន ភូមិព្រែកតាឡុង
សង្កាត់ចាក់អង្កែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

Head Office

Tel : (+855) 23 900 878
Fax : (+855) 23 900 858
N° C-01, St.R11 corner St.70, Phum 1,
Sangkat Srah Chak, Khan Daun Penh, Phnom
Penh, Cambodia.

Chhbar Ampov Branch

Tel : (+855) 23 230 488
Fax : (+855) 23 230 477
Building NHII 0046, National Road N°
1, Daem Sleing Village, Sangkat Chbar
Ampov 2, Khan Chbar Ampov, Phnom
Penh.

Phsar Olympic Branch

Tel : (+855) 23 212 878
Fax : (+855) 23 212 879
N° 20, 21 & 21C, Street 274,
Sangkat Veal Vong, Khan Prampir
Meakakra, Phnom Penh.

Preah Norodom Branch

Tel : (+855) 23 900 879
Fax : (+855) 23 900 859
N° 32, Preah Norodom Blvd (Street N° 41)
corner Street N° 136, Phum 10, Sangkat
Phsar Kandal Ti Pir, Khan Daun Penh,
Phnom Penh.

AEON Mean Chey Branch

Tel : (+855) 23 998 878
AEON Mall Mean Chey, Unit N° F033, 1st
Floor, Samdech Hun Sen Blvd, Phum
Praek Ta Long III, Sangkat Chak Angrae
Kraom, Khan Mean Chey, Phnom Penh.

Corporate / Individual Loan



ធនាគារបង្កើតឡើងដោយប្រជាជនកម្ពុជា ដើម្បីប្រជាជនកម្ពុជា By Cambodians, For Cambodians

ឥណទាន និង បុរេប្រទាន

តម្រូវការហិរញ្ញប្បទានផ្ទាល់ខ្លួន និង អាជីវកម្មរបស់លោកអ្នក នឹងត្រូវបានបំពេញដោយផលិតផលដ៏ ប្រសើរ រួមជាមួយនឹង សេវាប្រកបដោយ គុណភាពខ្ពស់ របស់ធនាគារយើងខ្ញុំ។ ផលិតផល ឥណទាន សំខាន់ៗទាំងនេះ ត្រូវបានរៀបរាប់បញ្ចូលនៅក្នុងតារាងខាងក្រោម៖

ប្រភេទឥណទាន	លក្ខខណ្ឌតម្រូវ					
	ទំហំឥណទាន	រយៈពេលកម្ចី	របៀបទូទាត់សង	ទំហំឥណទានរៀបរៀងទ្រព្យដាក់បញ្ចាំ	អត្រាកាប្រាក់	ការកែប្រែទំហំឥណទាននិងពេលវេលាទូទាត់ឥណទាន
ឥណទានខ្នាតតូចបំផុត	រហូតដល់ ១០០,០០០ដុល្លារ	៨ឆ្នាំ (ចេញបាន)	បង់រំលស់ទាំងប្រាក់ដើមនិងការប្រាក់ប្រចាំខែ ឬបង់តែការប្រាក់ប្រចាំខែ	អតិបរមា ៧០%	សមរម្យ	អាច
ឥណទានជំនួញខ្នាតតូចនិងមធ្យម	ចាប់ពី ១០០,០០០ ដុល្លារ ទៅដល់ ៣០០,០០០ដុល្លារ	១០ឆ្នាំ (ចេញបាន)	បង់រំលស់ទាំងប្រាក់ដើមនិងការប្រាក់ប្រចាំខែ ឬបង់តែការប្រាក់ប្រចាំខែ	អតិបរមា ៧០%	សមរម្យ	អាច
ឥណទានជំនួញខ្នាតធំ	ចាប់ពី ៣០០,០០០ដុល្លារ ឡើងទៅ	១០ឆ្នាំ (ចេញបាន)	បង់រំលស់ទាំងប្រាក់ដើមនិងការប្រាក់ប្រចាំខែ ឬបង់តែការប្រាក់ប្រចាំខែ	អតិបរមា ៧០%	សមរម្យ	អាច
ឥណទានបែបប្រាក់	តាមតម្រូវការ	១ឆ្នាំ (បន្តតាមការចេញ)	បង់តែការប្រាក់ប្រចាំខែ (លើទឹកប្រាក់ដែលបានប្រើ)	អតិបរមា ៧០%	សមរម្យ	អាច
ឥណទានសម្រាប់ទុនបង្គួល	តាមតម្រូវការ	អតិបរមា ៦ខែ (បន្តតាមការចេញ)	បង់តែការប្រាក់ប្រចាំខែ (លើទឹកប្រាក់ដែលបានប្រើ)	អតិបរមា ៧០%	សមរម្យ	អាច

Loans and Advances

Your personal and business financing needs are satisfied by our refined products with high service quality. These main products are tabulated as below:

Loan Types	Terms and Conditions					
	Loan Size	Loan Terms	Payment Mode	MA / LTV	Int. Rate	Rescheduling
Micro-Loan	Maximum USD\$100,000	8 Years (Negotiable)	Installment/ Bullet	Max. 70%	Reasonable	Yes
SME Loan	From 100.000\$ to 300.000\$	10 Years (Negotiable)	Installment/ Bullet	Max. 70%	Reasonable	Yes
Large-Loan	From 300.000\$	10 Years (Negotiable)	Installment/ Bullet	Max. 70%	Reasonable	Yes
Overdraft	On Demand	1 Years (Subject to be renewed)	Interest Only (Used Balance)	Max. 70%	Reasonable	Yes
Revolving Credit	On Demand	Max. 6 months (Subject to be renewed)	Bullet (Used Balance)	Max. 70%	Reasonable	Yes

អតិថិជនអាចអញ្ជើញមកធនាគាររបស់យើងខ្ញុំប្រទូស័ព្វមកកាន់អ្នកឯកទេសដើម្បីទទួលបានការពិគ្រោះ យោបល់សេវាកម្មឥណទាន និងរៀបចំឯកសារដូចខាង ក្រោម៖

ឥណទានបុគ្គល	ឥណទានក្រុមហ៊ុន
១. អត្តសញ្ញាណប័ណ្ណ/ លិខិតឆ្លងដែនរបស់អ្នកសុំខ្ចី និង/ ឬ អ្នកធានា	១. អត្តសញ្ញាណប័ណ្ណ/ លិខិតឆ្លងដែនរបស់អ្នកសុំខ្ចី (នាយកប្រតិបត្តិ) និង/ អ្នកធានា
២. ច្បាប់ចំលងសៀវភៅគ្រួសារ/ សៀវភៅស្នាក់នៅ	២. ប្រវត្តិរបស់បង្កើនប្រាក់ដឹកនាំសំខាន់ (ប្រសិនបើមាន)
៣. កិច្ចសន្យាការងារ	៣. ប័ណ្ណពាណិជ្ជកម្ម ប៉ាតង់ពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
៤. លិខិតបញ្ជាក់ប្រាក់ខែ/ កែវបត្រប្រាក់ខែ/ ចំណូលប្រចាំខែពីក្រុមហ៊ុន (សំរាប់រយៈពេល 6 ខែចុងក្រោយ)	៤. លក្ខន្តិកៈក្រុមហ៊ុន
៥. របាយការណ៍ចំណូល និងចំណាយ 12 ខែចុងក្រោយ	៥. របាយការណ៍ហិរញ្ញវត្ថុសម្រាប់រយៈពេលបីឆ្នាំយ៉ាងតិច (ប្រសិនបើមានការធ្វើសវនកម្មស្របតាមរបាយការណ៍ធ្វើសវនកម្មនោះមក) និង/ របាយការណ៍ហិរញ្ញវត្ថុបញ្ចូលគ្នា (ប្រសិនបើមានអង្គភាពដែលពាក់ព័ន្ធចាប់ពីពីរឡើងទៅ)
៦. របាយការណ៍វាយតម្លៃនៃទ្រព្យសម្បត្តិដាក់បញ្ចាំ	៦. សម្រេចបញ្ជីវិភាគនៃឥណនីធនភាពសំរាប់រយៈពេលដប់ពីរ (12) ខែចុងក្រោយ
៧. ប័ណ្ណកម្មសិទ្ធិដែលទទួលស្គាល់ដោយស៊ុយយ៉ាដីសម្រាប់ធ្វើការដាក់បញ្ចាំ	៧. គំរោងហិរញ្ញវត្ថុសំរាប់រយៈពេលបី (៣) ឆ្នាំ
៨. កិច្ចសន្យាទិញ និងលក់នៃទ្រព្យសម្បត្តិដាក់បញ្ចាំ	៨. គំរោងរបាយការណ៍លំហូរសាច់ប្រាក់
៩. របាយការណ៍វាយតម្លៃនៃទ្រព្យសម្បត្តិដាក់បញ្ចាំ	៩. របាយការណ៍វាយតម្លៃនៃទ្រព្យសម្បត្តិដាក់បញ្ចាំ
១០. បញ្ជីទ្រព្យកម្មសិទ្ធិ ដោយមានភ្ជាប់មកជាមួយប័ណ្ណកម្មសិទ្ធិ វិលិខិតបញ្ជាក់កម្មសិទ្ធិ	១០. រចនាសម្ព័ន្ធក្រុមហ៊ុន មានជាអាទិ៍ ស្តីពីអង្គភាពនីមួយៗ និងភាគរយនៃការ កាន់កាប់ភាគហ៊ុន
១១. ឯកសារផ្សេងៗ។	១១. កិច្ចសន្យាសំខាន់ៗ (ប្រសិនបើមាន)

Applicants can visit our bank or call our bank experts to receive the consultation and kindly submit us below documents:

Individual	Company
1. National ID Card/ Passport of Borrower and/or Guarantor	1. National ID Card/Passport of Borrower (CEO or Representative) and/or Guarantor.
2. Copies of family/ Residential Book	2. Profiles of Key Managers and Director, if applicable.
3. Employment contract	3. Business License, Business Patent or Certificate of Company Registration.
4. Employer's Reference Letter/ Salary slip/ Income (Last 6 months)	4. Memorandum or Articles of Association (M&A).
5. Statement of Income and Expense (last 12 months)	5. Financial Statements (Audited if Available) for at least three (3) years and/or Consolidated Financial Statements (if Group holding Company)
6. Bank account statement for the past 12 months (Saving & /Current)	6. Bank account statement for the past 12 months
7. Photostat of title deeds of property(ies) to be mortgaged	7. Projected Financial Statement for three (3) years
8. Sale and Purchase Agreement of the property(ies)	8. Cash Flow Projection Report
9. Valuation Report of the property(ies)	9. Valuation Report of the property(ies)
10. List of property (ies) owned together with title deed or letter of ownership	10. Corporate's organization chart, i.e. Each Entity and Shareholding Percentage
11. Other documents.	11. Other if any